





អ៊ិនធើណេសិនណាល ស្ទូល អេស៊ូ សៀមរាប
International School of Siem Reap

ព័ត៌មានអំពីសាលាបឋមសិក្សាប្រចាំ ខែមករា ឆ្នាំ២០២២

ការថតរូបប្រចាំឆ្នាំ របស់សិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូ តាមថ្នាក់នីមួយៗនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី ០៣ និងថ្ងៃសុក្រទី០៤ ខែ មីនា ឆ្នាំ២០២២ខាងមុខនេះ។ សូមបញ្ជាក់ផងដែរ នៅថ្ងៃថតរូបប្រចាំឆ្នាំ កូនៗ សិស្សានុសិស្សត្រូវស្លៀកពាក់ឯកសណ្ឋានរបស់សាលា ព្រមទាំងពាក់ស្បែកជើងឲ្យបានសមរម្យ។ ចំពោះសម្លៀកបំពាក់ក៏ឡាគឺមិនអនុញ្ញាតឲ្យស្លៀកពាក់នៅថ្ងៃថតរូបនោះទេ។ ចំណែកឯការថតរូប រួមទាំងអស់គ្នា (whole school photograph)នឹងត្រូវរៀបចំនៅត្រីមាសទី៣ ខាងមុខនេះ។



អបអរសាទរដល់សិស្សឆ្លើមប្រចាំខែ។ វាជារឿងដែលអស្ចារ្យណាស់ពេលដែលបានឃើញកូនៗសិស្សានុសិស្សបានខិតខំសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលឆ្លើម។



Stars of the Month



នៅថ្ងៃចន្ទទី០៧ខែកុម្ភៈសប្តាហ៍ក្រោយនេះ ជាសប្តាហ៍ប្រឡងប្រចាំត្រីមាសទី២។ ការប្រឡងនេះរួមមានផ្នែកការសរសេរ អាន គណិតវិទ្យាល។ កិច្ចប្រឡងនេះមានសារៈសំខាន់ខ្លាំងណាស់ សាលាសូមលើកទឹកចិត្តដល់ពួកគេត្រូវមករៀនឲ្យបានទៀងទាត់ រៀងរាល់ថ្ងៃ និងសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីប្រឡងទទួលបានលទ្ធផលល្អ។



អ៊ិនធើណេសិនណាល ស៊ូល អេស៊ូ សៀមរាប

International School of Siem Reap

ព័ត៌មានអំពីសាលាបឋមសិក្សាប្រចាំ ខែមករា ឆ្នាំ២០២២




ស្វាគមន៍លោកគ្រូ Tony ជាគ្រូបង្រៀនមុខវិជ្ជាកីឡាប៊ូប្រចាំសាលាISSR។ គាត់មានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំនៅសាលាSRIS។ លោកគ្រូTony នឹងបង្រៀនកីឡាដល់កូនៗសិស្សានុសិស្សពីថ្នាក់ទី១ដល់ទី៦ ចាប់ពី **ថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ** សប្តាហ៍ក្រោយតទៅ។

ហេតុដូច្នេះកូនៗសិស្សានុសិស្សត្រូវស្លៀកឯកសណ្ឋានកីឡា និងស្បែកជើងឲ្យបានសមរម្យ និងត្រឹមត្រូវតាមកាលវិភាគម៉ោងកីឡាដែលលោកគ្រូ អ្នកគ្រូបានកំណត់។




កម្មវិធី Class Dojo ប្រសិនបើលោក លោកស្រីមិនទាន់បានបញ្ចូលឈ្មោះ កូនៗក្នុងកម្មវិធីទេ លោកគ្រូ អ្នកគ្រូនឹងធ្វើការផ្ញើឯកសារជូនលោក លោកស្រីដើម្បីធ្វើការបញ្ចូលឈ្មោះ។ បន្ទាប់មកលោក លោកស្រីនឹងបានឃើញសម្មភាពសិក្សាប្រចាំសប្តាហ៍ ព័ត៌មានប្រចាំខែ និងព្រឹត្តិការណ៍សំខាន់ៗចំនួនរបស់សាលា។



សាលានឹងរៀបចំកម្មវិធីទំនាក់ទំនងប្រចាំឆ្នាំផ្នែកបឋមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី១៧ និងថ្ងៃសុក្រទី១៨ខែកុម្ភៈឆ្នាំ២០២២។ សិស្សថ្នាក់មត្តយ្យកម្រិតខ្ពស់ (Rec.2) និងសិស្សថ្នាក់ទី១ ចាប់ផ្តើមលេងសកម្មភាពកីឡានៅព្រឹកថ្ងៃព្រហស្បតិ៍ ចំណែកឯថ្នាក់ទី១ដល់ទី៦ នឹងលេងនៅព្រឹកថ្ងៃសុក្រ។ នៅថ្ងៃទំនាក់ទំនងប្រចាំឆ្នាំ កូនៗសិស្សានុសិស្សត្រូវ ពាក់ស្បែកជើងកីឡាឲ្យបានសមរម្យ ព្រមទាំងស្លៀកពាក់សម្លៀកបំពាក់ទៅតាមពណ៌នៃក្រុមរបស់ពួកគេឲ្យបានត្រឹមត្រូវ។ សូមជម្រាបលោក លោកស្រីនៅក្នុងកម្មវិធីនេះដែរ សាលានឹងមានការថតរូបកូនៗសិស្សានុសិស្សដូចសព្វដងនិងធ្វើការដាក់រូបបញ្ចូលក្នុងកម្មវិធីClass Dojo និងហ្វេសប៊ូករបស់សាលា។ ដើម្បីរក្សាបាននូវសុវត្ថិភាពពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសរឺសប្តែងខ្លួនថ្មីអូមីក្រុន កម្មវិធីទំនាក់ទំនងប្រចាំឆ្នាំ សាលាសូមអធ្យាស្រ័យ មិនអនុញ្ញាតឲ្យលោក លោកស្រី ឬអ្នកខាងក្រៅចូលរួមនោះឡើយ។

សម្រាប់កម្មវិធីហែលទឹកប្រចាំឆ្នាំដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី០៨ខែមេសា នឹងត្រូវធ្វើការពន្យារលើកទៅថ្ងៃផ្សេងទៀត ដោយមានការវិភាគដើម្បីបង្ការ ការពារពីជំងឺកូវីដ១៩ សាលានឹងធ្វើការផ្តល់ព័ត៌មានជូនលោក លោកស្រីជាថ្មីម្តងទៀត ករណីមានការកែប្រែ។

សូមថ្លែងអំណរអរគុណដល់លោក លោកស្រីជាមាតាបិតា ឬអ្នកអាណាព្យាបាល ដែលបានពាក់កាតសម្គាល់ខ្លួនដើម្បីបង្ហាញដល់បុគ្គលិក ពេលមកទទួលកូនៗសិស្សានុសិស្សចេញពីសាលា។ ការពាក់កាតសម្គាល់ខ្លួននិងអនុវត្តតាមគោលការណ៍របស់សាលា ជារឿងមួយសំខាន់ខ្លាំងណាស់ដើម្បីរក្សាសុវត្ថិភាពជូនកូនៗរបស់លោក លោកស្រីពេលចេញពីសាលា ។



ប្រសិនបើកូនៗសិស្សានុសិស្ស អវត្តមានមិនបានចូលរៀន ដោយមានធុរៈចាំបាច់ ឬចូលរួមកម្មវិធីផ្សេងៗជាមួយលោក លោកស្រី សូមលោក លោកស្រីជួយបំពេញពាក្យសុំច្បាប់ឈប់សម្រាកនៅការិយាល័យរដ្ឋបាលអោយបាន១មួយអាទិត្យ ឬយ៉ាងយូរ អោយបាន៣ថ្ងៃមុន។ ករណីពួកគេមិនស្រួលខ្លួន លោក លោកស្រីអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 012 87 87 82/081 87 87 82។

សូមជម្រាបលោក លោកស្រីផងដែរ សាលានឹងធ្វើការឈប់សម្រាក (mid term break) ចាប់ពីថ្ងៃសុក្រទី១៨រហូត ដល់ថ្ងៃសុក្រទី២៥ ខែកុម្ភៈឆ្នាំ២០២២។ សាលានឹងចាប់ផ្តើមបើកដំណើរការឡើងវិញនៅថ្ងៃចន្ទទី២៨ខែកុម្ភៈឆ្នាំ២០២២។ យើងខ្ញុំសង្ឃឹមថា លោក លោកស្រី កូនៗសិស្សានុសិស្ស ព្រមទាំងក្រុមគ្រួសារនឹងមានពេលវេលារីករាយជាមួយនិងថ្ងៃឈប់សម្រាកប្រកបដោយសុវត្ថិភាពនេះ។